

របាយការណ៍សកម្មភាពការងារប្រចាំត្រីមាសទី ១ ឆ្នាំ ២០១៧ របស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង

I. ស្ថានភាពទូទៅ

- II. នាយកដ្ឋានសវនកម្មផ្ទៃក្នុង មានមន្ត្រីសរុបចំនួន ១៨ រូប (ស្រី ០៥ រូប) ក្នុងនោះមន្ត្រីកម្មសិក្សា ចំនួន ០២ រូប (ស្រី ០១ រូប) ÷
- ចំនួនមន្ត្រីរាជការ ដែលស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ÷ គ្មាន
 - ចំនួនមន្ត្រីរាជការ ដែលបានទៅបំពេញបេសកកម្មនៅក្រៅប្រទេស ÷ ០១ រូប
 - ចំនួនមន្ត្រីរាជការ សម្រាកលំហែមាតុភាព ÷ គ្មាន
 - ចំនួនឈឺ ÷ ០១ រូប
 - ចំនួនមន្ត្រីរាជការ ដែលបានសហប្រតិបត្តិការជាមួយអង្គការ និងកម្មវិធី ÷ គ្មាន

III. លទ្ធផលការងារ

1. ការងារសវនកម្ម

- ចុះធ្វើសវនកម្មលើការគ្រប់គ្រងរដ្ឋបាល ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ថវិកាតាមកម្មវិធី និងមិនមែន កម្មវិធីឆ្នាំ ២០១៦-២០១៧ និងចុះពិនិត្យជាក់ស្តែងការងារសាងសង់ ជួសជុលអណ្តូងទឹក និងសាងសង់បង្គន់ អនាម័យដោយប្រើប្រាស់ថវិការដ្ឋ នៅមន្ទីរអភិវឌ្ឍន៍ជនបទចំនួន ០៣ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប ។

2. ការងារប្រជុំ និងបណ្តុះបណ្តាល

ថ្នាក់ដឹកនាំ និងមន្ត្រី បានចូលរួមកិច្ចប្រជុំចំនួន ១១ លើក សិក្ខាសាលាចំនួន ០១ លើក និងបណ្តុះបណ្តាលចំនួន ០១ លើក ÷

▪ ការងារប្រជុំ

- ប្រធាននាយកដ្ឋាន ចូលរួមប្រជុំស្តីពីការរៀបចំពិធីអបអរសាទរខួបលើកទី ៣៨ ទិវា ៧មករា ក្រោម អធិបតីភាព **ឯកឧត្តម ស្រួស គង់** រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៧ នៅសាលប្រជុំជាន់ទី ០៣ នៃទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ
- ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន ០២ រូប (ស្រី ០១ រូប) ចូលរួមប្រជុំប្រចាំសប្តាហ៍ (ស្តីពី ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៦ និងទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួង អភិវឌ្ឍន៍ជនបទ) ក្រោមអធិបតីភាព **ឯកឧត្តមបណ្ឌិត អ៊ុក វ៉ែន** រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៧ សាលប្រជុំជាន់ទី ០៣
- ប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ សរុប ០២ រូប (ស្រី ០០ រូប) ចូលរួមប្រជុំស្តីពី ការបូកសរុបលទ្ធផលស្នើសុំគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងការលើកគម្រោងស្នើសុំជំនួយក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការមេគង្គ សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០១៧ សាលប្រជុំជាន់ទី ០៣
- ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ សរុប ០៣ រូប (ស្រី ០១ រូប) ចូលរួម ប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំពិពណ៌នាមុខតំណែងសម្រាប់មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ ជនបទ ក្រោមអធិបតីភាព **ឯកឧត្តម ស្រួស គង់** រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំចងក្រង ការពិពណ៌នាមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០១៧ សាលប្រជុំជាន់ទី ០៣

- ប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ សរុប ០២រូប (ស្រី ០០រូប) ចូលរួមប្រជុំពិនិត្យឡើងវិញការអនុវត្តថវិកាកម្មវិធីឆ្នាំ ២០១៦ និងទិសដៅឆ្នាំ ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ហួត សារីម អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០១៧ សាលប្រជុំជាន់ទី ០១
- នាយកដ្ឋានធ្វើការប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ និងលើកទិសដៅខែមីនា ឆ្នាំ ២០១៧ នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៧ សាលប្រជុំជាន់ទី ០៣
- ប្រធាននាយកដ្ឋាន និងមន្ត្រី សរុបចំនួន ០៧ រូប ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីដំណើរការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៧ សាលប្រជុំជាន់ទី ០៣
- ប្រធាននាយកដ្ឋាន ចូលរួមប្រជុំពិនិត្យឡើងវិញការអនុវត្តថវិកាកម្មវិធីឆ្នាំ ២០១៦ និងទិសដៅឆ្នាំ ២០១៧ នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០១៧ នៅសាលប្រជុំជាន់ទី ០១
- ប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ សរុបចំនួន ០២ រូប ចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងពិនិត្យការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៧ សាលប្រជុំជាន់ទី ០៣
- ប្រធាននាយកដ្ឋាន ចូលរួមប្រជុំ កែសម្រួលផែនការសកម្មភាពរួមដំណាក់កាលទី ៣ (២០១៧-២០១៩) និងរបាយការណ៍លទ្ធផលផែនការសកម្មភាពត្រីមាសទី ៤ និងប្រចាំឆ្នាំ ២០១៦ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៧ សាលប្រជុំជាន់ទី ០១
- ប្រធាននាយកដ្ឋាន ចូលរួមប្រជុំស្តីពីដំណើរការរៀបចំប្រលងជ្រើសរើសមន្ត្រីក្របខណ្ឌឆ្នាំ ២០១៧ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៧ សាលប្រជុំជាន់ទី ០៣ ។

▪ **សិក្ខាសាលា**

- ប្រធាននាយកដ្ឋាន និងអនុប្រធានការិយាល័យ ០១រូប (ស្រី ០០រូប) ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និង ចែករំលែកបទពិសោធន៍លើកទី ២ របស់គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ (Cambodia Southeast Asia Disaster Risk Management) នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៧ សាលប្រជុំជាន់ទី ០៣ ។

▪ **បណ្តុះបណ្តាល**

- អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក ចូលរួមក្នុងវគ្គបណ្តុះបណ្តាល ភាសាអង់គ្លេស ពាក់ព័ន្ធនឹងប្រធានបទ (**Strengthening Resilience**) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៧ នៅប្រទេសណូវែលហ្សឺឡង់ ។

3. កម្មវិធីផ្សេងៗ

- មន្ត្រីនាយកដ្ឋាន ០៤ រូប ចូលរួមកម្មវិធី**មិថុនាអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៨ នៃទិវាជ័យជំនះ ៧ មករា** នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១៧ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (ចំការមន)
- អនុប្រធាននាយកដ្ឋាន ០១ រូប ចូលរួមកម្មវិធីបុណ្យមាយាម ឆ្នាំ ២០១៧ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ក្រោមអធិបតីភាព **សម្តេចវិបុលសេនាភត្តិសាយ ឈុំ** ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
- អនុប្រធាននាយកដ្ឋាន ០១ រូប និងមន្ត្រី (ស្ត្រី ០៣ រូប) ចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០១៧ ខួបលើកទី ១០៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០១៧ នៅភោជនីយដ្ឋាន ទន្លេបាសាក់ ២ ។